



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីជី អិលស៊ី

CITY MICROFINANCE INSTITUTION PLC

របាយការណ៍ប្រចាំឆ្នាំ

ANNUAL REPORT

2025

មាតិកា

១. ព័ត៌មានអំពីក្រុមហ៊ុន.....	០១
• ប្រវត្តិសង្ខេប.....	០២
• ទស្សនវិស័យ.....	០៣
• បេសកកម្ម.....	០៤
• គុណតម្លៃ.....	០៥
• ចំណាប់អារម្មណ៍របស់អគ្គនាយក.....	០៦
• ក្រុមប្រឹក្សាភិបាល.....	០៧
២. អភិបាលកិច្ច និងរចនាសម្ព័ន្ធ.....	០៨
• គណៈគ្រប់គ្រងគ្រប់គ្រងជាន់ខ្ពស់.....	០៩
• គណៈគ្រប់គ្រងស្នូល.....	១០
• ប្រវត្តិសង្ខេបគណៈគ្រប់គ្រងស្នូល.....	១១-១៣
៣. របាយការណ៍សង្ខេបអំពីក្រុមហ៊ុន.....	១៤
• សង្ខេបរបាយការណ៍ប្រតិបត្តិការ.....	១៥
• សង្ខេបរបាយការណ៍ហិរញ្ញវត្ថុ.....	១៦
៤. របាយការណ៍ហិរញ្ញវត្ថុ សម្រាប់កាលបរិច្ឆេទ ៣១ ធ្នូ ២០២៥.....	១៧
• របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល.....	១៨-១៩
• របាយការណ៍របស់សវនកម្មឯករាជ្យ.....	២០-២១
• របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ.....	២២
• របាយការណ៍របាយការណ៍ចំណេញ ខាត និងចំណូល.....	២៣
• របាយការណ៍បម្រែបម្រួលមូលធន.....	២៤
• របាយការណ៍លំហូរសាច់ប្រាក់.....	២៥-២៦
៥. ផលិតផល និងសេវាកម្ម.....	២៧
• ផលិតផល និងសេវាកម្ម.....	២៨
• សកម្មភាពផ្សេងៗ.....	២៩-៣១
៦. ពានរង្វាន់.....	៣២
៧. ទីតាំងប្រតិបត្តិការ.....	៣៣

ព័ត៌មានអំពីក្រុមហ៊ុន



ក្រុមប្រឹក្សាភិបាល

- លោក Neo Tiam Boon : ប្រធានក្រុមប្រឹក្សាភិបាល
- កញ្ញា ដូ លីហ័ង : អភិបាល
- លោកស្រី Liong Chai Yin. Fiona : អភិបាលឯករាជ្យ



ធនាគារកិច្ចប្រកួតប្រជែង

- ធនាគារជាតិនៃកម្ពុជា
- ធនាគារ អេស៊ីលីដា ភីអិលស៊ី
- ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី
- ធនាគារ វីង (ខេមបូឌា) ម.ក
- ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក
- ធនាគារ ហត្ថា ម.ក
- ធនាគារ ហុងលីអុង (ខេមបូឌា) ភីអិលស៊ី
- ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក
- ធនាគារ ពាណិជ្ជកម្មជាតិ ម.ក



ទីស្នាក់ការចុះបញ្ជី

- អគារ ឌីហ្គេតវី ជាន់ទី១១ បន្ទប់លេខ១០-១១-១២ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ



សវនករ

- ខេម អ៊ីខានធីង & ថាក់ ស៊ីវីស ឯ.ក

ប្រវត្តិសង្ខេប



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលបានចុះបញ្ជីនៅ ក្រសួងពាណិជ្ជកម្មលេខ០០០១០៥១១ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២ និង បានទទួលអាជ្ញាប័ណ្ណពីធនាគារ ជាតិនៃកម្ពុជា (NBC) នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២ ដើម្បីប្រកបអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ក្រោម អាជ្ញាប័ណ្ណនេះ ក្រុមហ៊ុនត្រូវបានអនុញ្ញាតឱ្យផ្តល់សេវាឥណទានដល់គ្រួសារដែលមានចំណូលទាប អាជីវករខ្នាត តូច និង សហគ្រាសខ្នាតតូចទូទាំងប្រទេសកម្ពុជា។

ដោយផ្អែកលើចក្ខុវិស័យក្នុងការក្លាយជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខមួយ និង មានភាពទុកចិត្តបាននៅកម្ពុជា ស៊ីធី បានប្តេជ្ញាចិត្តក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ កសាងទំនាក់ទំនង អតិថិជនយ៉ាងរឹងមាំ និងគាំទ្រការរីកចម្រើនប្រកបដោយចីរភាព។ គ្រឹះស្ថានផ្តោតលើការផ្តល់ហិរញ្ញប្បទាន ដែល ងាយស្រួលចូលដំណើរការ និងអនុវត្តបានជាក់ស្តែងដែលជួយអតិថិជនក្នុងការបង្កើត ពង្រីកនិងបន្តអាជីវកម្ម របស់ខ្លួន។

ស្របតាមបេសកកម្ម ស៊ីធី គាំទ្រការចូលរួមហិរញ្ញវត្ថុ ដោយផ្តល់សេវាដល់អតិថិជនជាមួយវិជ្ជាជីវៈ ភាពបើកចំហ និងការយកចិត្តទុកដាក់។ តាមរយៈការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ សេវាកម្មផ្អែកលើអតិថិជន និងវិន័យគ្រប់គ្រងហានិភ័យយ៉ាងតឹងរឹង ស៊ីធី មានគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពគ្រួសារ ការ បង្កើតការងារ ការបង្កើនប្រាក់ចំណូល និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់កម្ពុជា។

នៅពេលដែល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី បន្តការរីកចម្រើន ក្រុមហ៊ុននៅតែប្តេជ្ញាចិត្តក្នុងការពង្រឹង រចនាសម្ព័ន្ធអភិបាលកិច្ច កែលម្អប្រសិទ្ធភាពប្រតិបត្តិការ រក្សាគុណភាពបណ្តុំឥណទាន និងបង្កើតតម្លៃរយៈពេល វែងសម្រាប់អតិថិជន បុគ្គលិក ម្ចាស់ភាគហ៊ុន និងសហគមន៍។

ទស្សនវិស័យ

ក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាំមុខ និងទទួលបានការជឿទុកចិត្តនៅកម្ពុជា ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ បង្កើនទំនាក់ទំនងរឹងមាំជាមួយអតិថិជន និង ការលូតលាស់ប្រកបដោយចីរភាព ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការចូលដំណើរការហិរញ្ញវត្ថុសម្រាប់ប្រជាជន។



យើងប្តេជ្ញាចិត្ត៖

- គាំទ្រអាជីវកម្មខ្នាតតូច មធ្យម និងអាជីវកម្មកំពុងកើនឡើងតាមរយៈ ដំណោះស្រាយហិរញ្ញវត្ថុដែលងាយស្រួលនិង បត់បែនបាន
- ផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ សមស្រប នឹងសមត្ថភាព អតិថិជន និងអនុលោមតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា
- ផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាព ផ្ដោតលើអតិថិជនមានភាព ឆាប់រហ័ស និងការគាំទ្រយ៉ាងមានវិជ្ជាជីវៈ
- លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និង បង្កើនទំនាក់ទំនង រយៈពេល វែងជាមួយអតិថិជន
- ធានាគុណភាពផលប៉ុន្តែវិន័យហានិភ័យ និងប្រាក់ចំណេញ ប្រកប ដោយចីរភាព
- ចូលរួមបង្កើតការងារបង្កើនប្រាក់ចំណូល និងអភិវឌ្ឍន៍សហគមន៍ ទូទាំងប្រទេសកម្ពុជា



គុណតម្លៃស្នូល



សុចរិតភាព និងភាពបើកចំហរ

យើងអនុវត្តការងារដោយសុចរិតភាពយុត្តិធម៌ និងភាពបើកចំហរ យ៉ាងពេញលេញក្នុងគ្រប់ប្រតិបត្តិការ

នវានុវត្តន៍ និងដំណោះស្រាយអនុវត្តបាន

យើងអភិវឌ្ឍដំណោះស្រាយសាមញ្ញ អាចអនុវត្តបាន និងមានប្រសិទ្ធភាពសម្រាប់អតិថិជន

ផ្ដោតលើអតិថិជន

យើងដាក់អតិថិជនជាចំណុចកណ្តាលនិងសកម្មភាពទាំងអស់ដោយយល់ដឹង និងការពារប្រយោជន៍របស់ពួកគេ

ការងារជាក្រុម និងការគោរពគ្នា

យើងធ្វើការជាក្រុមដោយការគោរពគ្នា ដើម្បីកសាងអង្គភាពដែលរឹងមាំ

ទំនួលខុសត្រូវ និងវិន័យ

យើងទទួលខុសត្រូវលើសកម្មភាពរបស់ខ្លួននិងគោរពវិន័យខ្ពស់ក្នុងការគ្រប់គ្រង និងហានិភ័យ

ចីរភាព និងទំនួលខុសត្រូវសង្គម

យើងលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ ដើម្បីភាពជោគជ័យរយៈពេលវែង និងផលប៉ះពាល់វិជ្ជមានចំពោះសង្គម

វិជ្ជាជីវៈ និងប្រសិទ្ធភាព

យើងអនុវត្តការងារដោយវិជ្ជាជីវៈ ប្រសិទ្ធភាព និងការកែលម្អជាបន្តបន្ទាប់



អ្នកឧកញ៉ា នី យន្តថៃ
អគ្គនាយកប្រតិបត្តិ

សារពីលោកអគ្គនាយកប្រតិបត្តិ

សូមគោរពជូន ម្ចាស់ភាគហ៊ុន អតិថិជន និងភាគីពាក់ព័ន្ធទាំងអស់ជាទីគោរព,
ខ្ញុំមានកិត្តិយសយ៉ាងខ្លាំង ក្នុងការបង្ហាញជូននូវរបាយការណ៍ប្រចាំឆ្នាំ ២០២៥ របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី
ក្នុងឆ្នាំ ២០២៥ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបន្តប្រឈមនឹងបរិយាកាសអាជីវកម្មដែលមានការប្រែប្រួល សម្ពាធសេដ្ឋកិច្ច និង
ការប្រកួតប្រជែងកើនឡើង។ ទោះជាយ៉ាងណាក៏ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី នៅតែរក្សាបានភាពរឹងមាំ និង ផ្ដោត
លើការលូតលាស់ប្រកបដោយចីរភាព ការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ គុណភាពផលប៉ុន្តែ និងអភិបាលកិច្ចល្អ។
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ស្ថាប័នបានបន្តពង្រឹងការគ្រប់គ្រងឥណទាន ការគ្រប់គ្រងហានិភ័យ ប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង និង
ប្រសិទ្ធភាពប្រតិបត្តិការ។ យើងបានបន្តអនុវត្តការងារឱ្យស្របតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា ព្រមទាំងរក្សាការប្តេជ្ញាចិត្ត
លើការការពារអតិថិជន និងសេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ។
ស្របតាមបេសកកម្មរបស់យើង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី បានបន្តគាំទ្រអាជីវកម្មខ្នាតតូច មធ្យម និងអាជីវកម្មកំពុងកើន
ឡើង តាមរយៈដំណោះស្រាយហិរញ្ញវត្ថុដែលងាយស្រួល និងអាចអនុវត្តបានជាក់ស្តែង។ យើងបន្តប្តេជ្ញាជួយអតិថិជនក្នុងការពង្រីក
អាជីវកម្ម កែលម្អជីវភាពគ្រួសារ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ សម្រាប់ទិសដៅខាងមុខ គ្រឹះស្ថានមីក្រូហិរញ្ញ
វត្ថុ ស៊ីធី ភីអិលស៊ី នឹងបន្តផ្ដោតលើការលូតលាស់ប្រកបដោយវិន័យ ការកែលម្អប្រតិបត្តិការ និងបច្ចេកវិទ្យាឌីជីថល ការគ្រប់គ្រងផល
ប៉ុន្តែឱ្យបានរឹងមាំ និងការបង្កើតតម្លៃរយៈពេលវែងជូនអតិថិជន ម្ចាស់ភាគហ៊ុន បុគ្គលិក និងសហគមន៍។ ក្នុងនាមគណៈគ្រប់គ្រង ខ្ញុំ
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាភិបាល ម្ចាស់ភាគហ៊ុន អតិថិជន បុគ្គលិក អាជ្ញាធរត្រួតពិនិត្យ និងដៃគូអាជីវ
កម្មទាំងអស់ ដែលបានបន្តផ្តល់ការជឿទុកចិត្ត ការគាំទ្រ និងកិច្ចសហការជាមួយស្ថាប័នយើងខ្ញុំ។

ដោយក្តីគោរព,

អ្នកឧកញ៉ា នី យន្តថៃ
អគ្គនាយកប្រតិបត្តិ



លោក NEO Tiam Boon

ប្រធាន ក្រុមប្រឹក្សាភិបាល

បានបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (ធនាគារ ហិរញ្ញវត្ថុ) ពីសាកលវិទ្យាល័យ Arkansas សហរដ្ឋអាមេរិក បច្ចុប្បន្នលោកជាប្រធានក្រុមប្រឹក្សាភិបាលនៃ គ្រឹះស្ថានមីត្រហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ហើយលោកក៏មានតួនាទីជាអភិបាលប្រតិបត្តិ និងជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន TA Corporation LTD ។



កញ្ញា ជូ លីហ័ង

អភិបាល


បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រច្បាប់នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU) និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មនៅ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ផងដែរ ។ បច្ចុប្បន្នកញ្ញាជាអភិបាលនៃ គ្រឹះស្ថានមីត្រហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ។



លោកស្រី LIONG Chai Yin, Fiona

អភិបាលឯករាជ្យ

បានបញ្ចប់ថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្ម លើមុខជំនាញគណនេយ្យ និងទីផ្សារ ពីសាកលវិទ្យាល័យ Curtin University of Technology, Western Australia បច្ចុប្បន្នលោកស្រីជាអភិបាលឯករាជ្យនៃ គ្រឹះស្ថានមីត្រហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ។



គណៈគ្រប់គ្រងជាន់ខ្ពស់

អ្នកឧកញ៉ា លី យុងថៃ

អគ្គនាយកប្រតិបត្តិ

ចាប់តាំងពីឆ្នាំ២០១២ ដល់បច្ចុប្បន្ន អ្នកឧកញ៉ា លី យុងថៃ គឺជាអគ្គនាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី។ អ្នកឧកញ៉ា មានបទពិសោធន៍ជាច្រើន ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុនេះ ។



លោក សំ សុភាព

នាយករងគ្រប់គ្រងទូទៅ

លោក សំ សុភាព បច្ចុប្បន្នកំពុងបម្រើការងារជា នាយករងគ្រប់គ្រងទូទៅ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ដោយមានបទពិសោធន៍ជាង១៣ឆ្នាំ ក្នុងតួនាទីដឹកនាំជាបន្តបន្ទាប់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។

បទពិសោធន៍វិជ្ជាជីវៈរបស់លោកគ្របដណ្តប់លើប្រតិបត្តិការឥណទាន ការគ្រប់គ្រងសាខា ការគ្រប់គ្រង គុណភាព ផលប៉ុន្តែឥណទាន ការគ្រប់គ្រងហានិភ័យ ការអភិវឌ្ឍអាជីវកម្ម ការត្រួតពិនិត្យផ្ទៃក្នុង អនុលោម ភាព និងការគ្រប់គ្រងស្ថាប័ន។

ក្នុងតួនាទីជានាយករងគ្រប់គ្រងទូទៅលោកបានគាំទ្រគណៈគ្រប់គ្រងជាន់ខ្ពស់ក្នុងការពង្រឹងលទ្ធផលអាជីវកម្មលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ ពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ធានាការអនុលោមតាមបទប្បញ្ញត្តិ និងជម្រុញកំណើនស្ថាប័នប្រកបដោយនិរន្តរភាព។

លោកធ្លាប់កាន់តួនាទីសំខាន់ៗជាច្រើននៅក្នុង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី រួមមាន ប្រធាននាយកដ្ឋានឥណទាន នាយកទំនាក់ទំនងកិច្ចការឥណទាន ប្រធានគ្រប់គ្រងសាខាតំបន់ នាយករងឥណទាន ប្រធានសាខាជាន់ខ្ពស់ ប្រធានសាខា ប្រធានមន្ត្រីឥណទាន និង មន្ត្រីឥណទាន។

លោក សំ សុភាព បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុពីវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA), បរិញ្ញាបត្រវិទ្យាសាស្ត្រគណិតវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និង បរិញ្ញាបត្ររងភាសាអង់គ្លេស នៃសាកលវិទ្យាល័យបញ្ញាជាតិ (PCU)។

លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈពាក់ព័ន្ធនឹងអភិបាលកិច្ចសាជីវកម្ម ការរៀបចំផែនការថវិកា ហានិភ័យប្រតិបត្តិការ និងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។

តាមរយៈភាពជាអ្នកដឹកនាំ វិន័យការងារ និងបទពិសោធន៍ប្រតិបត្តិការដ៏ទូលំទូលាយ លោក សំ សុភាព បន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងអភិបាលកិច្ច គុណភាពផលប៉ុន្តែឥណទាន លទ្ធផលស្ថាប័ន និង កំណើនប្រកបដោយនិរន្តរភាព របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី។

សម្រេងទស្សនៈមីក្រូ

អភិបាលកិច្ចរឹងមាំ ការអនុវត្តច្បាប់ចម្រើន និងកំណើនថែរក្សាផ្តល់អតិថិជន គឺជាចូលរួមចំណែកនៃទីក្រុងហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។

គណៈគ្រប់គ្រងស្តង់ដារ



លោក ស៊ី សុគាត
នាយករងគ្រប់គ្រងទូទៅ



លោក ព្រីង ឆ្មើយ
ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា



លោក ប៊ុច ថ្កោ
ប្រធានគ្រប់គ្រងតំបន់ ទទួលបន្ទុកផ្នែកឥណទាន



លោកស្រី ញ៉ាញ់ ស្រីនិច
ប្រធានព្រឹទ្ធពិធីការកសាងហេដ្ឋារចនាសម្ព័ន្ធ និងជំនួយការនាយករង



លោកស្រី ឈីវ គន្ធា
ប្រធានផ្នែកហិរញ្ញវត្ថុ ទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ



លោកស្រី ហិរ ស្រីពៅ
មន្ត្រីជាន់ខ្ពស់ផ្នែកធនធានមនុស្ស និងវេជ្ជបាល



លោក ស សុវណ្ណ
មន្ត្រីជាន់ខ្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ

ប្រវត្តិសង្ខេបគណៈគ្រប់គ្រងស្នូល

លោក ព្រីង វិធីយ

ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា

លោក ព្រីង វិធីយ បច្ចុប្បន្នកំពុងបំពេញការងារជា ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ដោយដឹកនាំផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន ការគ្រប់គ្រងប្រព័ន្ធសន្តិសុខ បច្ចេកវិទ្យា និងប្រតិបត្តិការបច្ចេកវិទ្យា ឱ្យស្របតាមគោលដៅរបស់ស្ថាប័ន និងតម្រូវការបទប្បញ្ញត្តិ។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា និងមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងវិស័យ មីក្រូហិរញ្ញវត្ថុ។

លោកបានចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខព័ត៌មានវិទ្យា ហានិភ័យប្រតិបត្តិការ ក្របខ័ណ្ឌត្រួតពិនិត្យផ្ទៃក្នុង និងការត្រួតពិនិត្យសន្តិសុខសាយប៉ារ។

តាមរយៈភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យាប្រកបដោយវិន័យ លោកបានចូលរួមចំណែកក្នុងការពង្រឹងភាពធន់នៃប្រព័ន្ធការពារព្រហ្មទណ្ឌសម្បត្តិព័ត៌មាន និងការធានានិរន្តរភាព ព្រមទាំងភាពត្រឹមត្រូវនៃប្រព័ន្ធសំខាន់ៗរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ។



លោក ប៊ិច រដ្ឋា

ប្រធានគ្រប់គ្រងតំបន់ ទទួលបន្ទុកផ្នែកឥណទាន

លោក ប៊ិច រដ្ឋា បច្ចុប្បន្នកំពុងបំពេញការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ក្នុងមុខតំណែងជា ប្រធានគ្រប់គ្រងតំបន់ ទទួលបន្ទុកផ្នែកឥណទាន ដោយគ្រប់គ្រងប្រតិបត្តិការសាខា ការគ្រប់គ្រងឥណទាន គុណភាពផលប៉ុន្តែឥណទាន និងការអភិវឌ្ឍអាជីវកម្ម។

លោកមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុជាមួយនឹងជំនាញវិជ្ជាជីវៈ ការគ្រប់គ្រងផលប៉ុន្តែឥណទាន ការវាយតម្លៃហានិភ័យឥណទាន ប្រសិទ្ធភាពសាខា និងការដោះស្រាយឥណទាន មិនដំណើរការ។

ក្នុងអាជីពការងាររបស់លោក លោកបានកាន់តួនាទីសំខាន់ៗជាច្រើន រួមមាន៖ ប្រធានសាខា អ្នកគ្រប់គ្រងទំនាក់ទំនង ប្រធានផ្នែកទីផ្សារ ប្រធានផ្នែកលក់សាខា មន្ត្រីឥណទាន និងមន្ត្រីដឹកនាំក្រុម នៅតាមស្ថាប័នហិរញ្ញវត្ថុផ្សេងៗ។

លោក ប៊ិច រដ្ឋា ទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ជំនាញហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យមេគង្គកម្ពុជា។ លោកក៏បានបញ្ចប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈពាក់ព័ន្ធនឹងការគ្រប់គ្រងសាខា ហិរញ្ញវត្ថុអាជីវកម្ម ការងាររដ្ឋបាល និងជំនាញកុំព្យូទ័រ ផងដែរ។

តាមរយៈភាពជាអ្នកដឹកនាំ និងបទពិសោធន៍ផ្ទាល់នៅទីផ្សារ លោក ប៊ិច រដ្ឋា បានចូលរួមចំណែកក្នុងការពង្រឹងផលិតភាពសាខា គុណភាពទ្រព្យសកម្ម ប្រសិទ្ធភាពប្រតិបត្តិការ និងកំណើនផលប៉ុន្តែឥណទានប្រកបដោយនិរន្តរភាពនៅទូទាំងបណ្តាញសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ។



ប្រវត្តិសង្ខេបគណៈគ្រប់គ្រងស្តុល

លោកស្រី ញ៉ាញ ស្រីនិច

ប្រធានត្រួតពិនិត្យឯកសារហានិភ័យឥណទាន និងជំនួយការនាយករង

លោកស្រី ញ៉ាញ ស្រីនិច បច្ចុប្បន្នកំពុងបម្រើការងារជា ប្រធានត្រួតពិនិត្យឯកសារហានិភ័យឥណទាន និងជំនួយការនាយករង នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ដោយគ្រប់គ្រងការត្រួតពិនិត្យឯកសារហានិភ័យឥណទាន ការគ្រប់គ្រងឯកសារឥណទាន ការសម្របសម្រួលប្រតិបត្តិការ និងការគាំទ្រផ្នែករដ្ឋបាល ដើម្បីពង្រឹងប្រសិទ្ធភាពស្ថាប័ន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

លោកស្រីបានចូលបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ចាប់តាំងពីឆ្នាំ២០២០ ក្នុងតួនាទីជា មន្ត្រីឥណទាន ដែលបានទទួលបទពិសោធន៍ផ្ទាល់ក្នុងប្រតិបត្តិការឥណទាន និងការគ្រប់គ្រងទំនាក់ទំនងអតិថិជន។

ក្នុងឆ្នាំ២០២១ លោកស្រីត្រូវបានតែងតាំងជាមន្ត្រីផ្នែកទីផ្សារ, មន្ត្រីគាំទ្រឥណទាននៅការិយាល័យកណ្តាលក្នុងឆ្នាំ២០២២, មន្ត្រីជាន់ខ្ពស់គាំទ្រឥណទាន ក្នុងឆ្នាំ២០២៣ និងប្រធានគ្រប់គ្រងឯកសារឥណទានក្នុងឆ្នាំ២០២៤។ តាមរយៈសមត្ថភាព ការប្តេជ្ញាចិត្ត និងភាពជាអ្នកដឹកនាំ លោកស្រីត្រូវបានតែងតាំងឱ្យកាន់តួនាទីគ្រប់គ្រងមកដល់បច្ចុប្បន្ន។

លោកស្រីទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកគណនេយ្យពី សកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ក្នុងឆ្នាំ២០២២ និង បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកពន្ធដារ និងសវនកម្មពី វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA) ក្នុងឆ្នាំ២០២៥។

លោកស្រី ញ៉ាញ ស្រីនិច បានចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងត្រួតពិនិត្យផ្ទៃក្នុង ការរៀបចំផែនការថវិកា ការបណ្តុះបណ្តាល និងការណែនាំកិច្ចការរដ្ឋបាល ការគ្រប់គ្រងការិយាល័យ និងវគ្គពាក់ព័ន្ធផ្សេងៗក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ ភាពជាអ្នកដឹកនាំ វិន័យ និងសមត្ថភាពវិភាគរបស់លោកស្រី បន្តរួមចំណែកគាំទ្រដល់ប្រតិបត្តិការល្អប្រសើរ ការត្រៀមខ្លួនផ្នែកអនុលោមភាព និងការអភិវឌ្ឍរយៈពេលវែងរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ។



លោកស្រី ឈីវ គន្ធា

ប្រធានផ្នែកហិរញ្ញិក ទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ

លោកស្រី ឈីវ គន្ធា ជាបុគ្គលិកកំពុងបំពេញការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ក្នុងមុខតំណែង ប្រធានផ្នែកហិរញ្ញិក ទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ ដែលមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងការងារប្រតិបត្តិការសាច់ប្រាក់ និងសេវាកម្មហិរញ្ញវត្ថុ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។

លោកស្រីទទួលខុសត្រូវក្នុងការគ្រប់គ្រង និងត្រួតពិនិត្យប្រតិបត្តិការសាច់ប្រាក់ប្រចាំថ្ងៃ ធានាភាពត្រឹមត្រូវក្នុងការគ្រប់គ្រងសាច់ប្រាក់ រក្សារកម្រិតសាច់ប្រាក់ងាយស្រួលឱ្យបានគ្រប់គ្រាន់ និងការពារទ្រព្យសម្បត្តិសាច់ប្រាក់ ដោយអនុលោមតាមគោលនយោបាយរបស់ស្ថាប័ន និងបទប្បញ្ញត្តិពាក់ព័ន្ធ។

នៅឆ្នាំ២០២៤ លោកស្រីបានបញ្ចប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពី “Effective Treasury Management for BFIs” ដោយជោគជ័យដែលបានជួយពង្រឹងជំនាញរបស់លោកស្រីបន្ថែមទៀតក្នុងការ គ្រប់គ្រងធនធាន ការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល និង ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។



ប្រវត្តិសង្ខេបគណៈគ្រប់គ្រងស្នូល

លោក ស សុវណ្ណ

មន្ត្រីជាន់ខ្ពស់ផ្នែកហានិភ័យ និងប្រតិបត្តិការ

លោក ស សុវណ្ណ បច្ចុប្បន្នកំពុងបម្រើការងារជា មន្ត្រីជាន់ខ្ពស់ផ្នែកហានិភ័យ និងប្រតិបត្តិការ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ក្នុងការគាំទ្រការប្រតិបត្តិតាមបទប្បញ្ញត្តិ ការត្រួតពិនិត្យទៅលើមុខងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម អភិបាលកិច្ច និងការអនុវត្តគោលនយោបាយផ្ទៃក្នុង។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញនីតិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) និងបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ផងដែរ។

លោកក៏ទទួលបានការអនុញ្ញាតិទទួលស្គាល់ពី ធនាគារជាតិនៃកម្ពុជា និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ក្នុងការអនុវត្តការងារជាមន្ត្រីប្រតិបត្តិតាមផងដែរ។

លោក ស សុវណ្ណ មានបទពិសោធន៍ជាង៧ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុទៅ។ មុនចូលរួមជាមួយ ស៊ីធី លោកធ្លាប់បានបម្រើការងារនៅធនាគារពាណិជ្ជរូបៈពេលឥណ្ឌូ ជាប្រធានក្រុមប្រតិបត្តិតាមបទប្បញ្ញត្តិ និងបានបំពេញការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរូបៈពេល១ឆ្នាំ ជាមន្ត្រីប្រតិបត្តិតាមជាន់ខ្ពស់។

បទពិសោធន៍របស់លោកគ្របដណ្តប់លើការត្រួតពិនិត្យ និងពង្រឹងក្របខ័ណ្ឌប្រតិបត្តិការ ដើម្បីធានាថាស្ថាប័នអនុវត្តតាមច្បាប់ បទប្បញ្ញត្តិព្រមទាំងចូលរួមការអនុវត្តការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ការលើកកម្ពស់សុចរិតភាព និងក្រមសីលធម៌។



លោកស្រី ហិរ ស្រីពៅ

មន្ត្រីជាន់ខ្ពស់ផ្នែកធនធានមនុស្ស និងរដ្ឋបាល

លោកស្រី ហិរ ស្រីពៅ បច្ចុប្បន្នកំពុងបំពេញការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ក្នុងតួនាទីជា មន្ត្រីជាន់ខ្ពស់ផ្នែកធនធានមនុស្ស និងរដ្ឋបាល ដោយគាំទ្រប្រតិបត្តិការធនធានមនុស្ស ការគ្រប់គ្រងប្រាក់បៀវត្ស ទំនាក់ទំនងបុគ្គលិក ការងាររដ្ឋបាល និងមុខងារពាក់ព័ន្ធនឹងការអនុលោមភាព។

លោកស្រីមានបទពិសោធន៍ជាង៧ឆ្នាំ ក្នុងផ្នែកធនធានមនុស្សនិងរដ្ឋបាល ក្នុងវិស័យធនាគារ អង្គការមិនមែនរដ្ឋាភិបាល និងមីក្រូហិរញ្ញវត្ថុ។

មុនពេលចូលរួមជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី លោកស្រីបានកាន់តួនាទីផ្នែកធនធានមនុស្ស និង រដ្ឋបាលនៅធនាគារកាណាឌីយ៉ា និងអង្គការPSE។

លោកស្រី ហិរ ស្រីពៅ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកនីតិសាស្ត្រពី សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងវិញ្ញាបនបត្រភាសាអង់គ្លេស ពី CICU។

លោកស្រីក៏បានចូលរួមវគ្គបណ្តុះបណ្តាលស្តីអំពីការកំណត់KPI ការគ្រប់គ្រងប្រសិទ្ធភាពការងារបុគ្គលិក ការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន៍ និងនីតិវិធីដោះស្រាយវិវាទការងារ។

តាមរយៈបទពិសោធន៍ផ្នែកធនធានមនុស្ស និងរដ្ឋបាល លោកស្រី ហិរ ស្រីពៅ បានចូលរួមចំណែកជាច្រើន ក្នុងការពង្រឹងការគ្រប់គ្រងកម្លាំងការងារ ប្រសិទ្ធភាពប្រតិបត្តិការ ការត្រៀមខ្លួនផ្នែកអនុលោមភាព និងបរិយាកាសការងារដែលមានផលិតភាព ស្របតាមគោលដៅស្ថាប័នរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី។




របាយការណ៍សង្ខេបអំពីក្រុមហ៊ុន



សង្ខេបរបាយការណ៍ប្រតិបត្តិការ


ប្រតិបត្តិការឥណទាន/ប្រចាំឆ្នាំ	២០២៥	២០២៤	២០២៣	២០២២	២០២១
	សវនកម្ម	សវនកម្ម	សវនកម្ម	សវនកម្ម	សវនកម្ម
សម្ពាធឥណទាន(ដុល្លារ)	៨,៣២៦,៧០៧	៩,១៨៣,២៨៩	៩,៦៧២,៨៨៦	៨,៩០២,៥៣៥	៨,៧៣២,៣២៨
អតិថិជន	៦០៤	៦៦២	៦៩០	៦៦៥	៦៨១
បុគ្គលិក	៦៩	៧៥	៧៦	៧៣	៨៣
ការិយាល័យប្រតិបត្តិការ	៦	៦	៥	៥	៦
តំបន់ប្រតិបត្តិការ	២០២៥	២០២៤	២០២៣	២០២២	២០២១
ខេត្ត/ក្រុង	៨	៧	១០	១០	១០
ស្រុក/ខណ្ឌ	៣៩	៣៨	៤០	៣៥	៣៥
ឃុំ/សង្កាត់	១៨១	១៧៣	១៨១	១៨៣	១៨៣
ភូមិ/ក្រុម	៤៩២	៤៩៩	៥១៥	៣៩៥	៣៩៥

សម្ពាធឥណទាន(ដុល្លារ)




សង្ខេបរបាយការណ៍ហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុ (ដុល្លារ)	២០២៥	២០២៤	២០២៣	២០២២	២០២១
ចំណេញសុទ្ធមុនបង់ពន្ធ	៣៥៦,០៩០	៣៤,៣៥០	៣៩៩,៦៥៩	២១៥,៨៥០	(២០១,៨២៨)
ចំណេញសុទ្ធក្រោយបង់ពន្ធ	៤៧៤,០០៧	២៧០,៤៩៥	២៩៨២,១១៨	២០២,២១៦	(២០១,៨២៨)
ឥន្លឺតារាងតុល្យការ (ដុល្លារ)	២០២៥	២០២៤	២០២៣	២០២២	២០២១
ទ្រព្យសកម្មសរុប	៩,៤៦៩,៩២៤	១០,៦៣៨,៩៥៣	១០,៣៤២,៧០៣	៩,៨៨៦,០៧២	៩,៣៤៩,៧៧២
ឥណទានអតិថិជន	៩,១២០,៤៨៧	៩,៦០៨,៦៤១	១០,០១៣,១៦២	៩,១៤០,៤៦១	៨,៧៣២,៣២៨
បំណុលសរុប	១,៤៣៩,៩៥៦	២,៨៣០,៩១២	២,៨៥៨,១៦២	៧,៦៩៩,៧៤៩	៧,៣៦៥,៦៦៥
ដើមទុន	៨,០០០,០០០	៨,០០០,០០០	៨,០០០,០០០	៣,០០០,០០០	៣,០០០,០០០
មូលធនសរុប	៨,០២៩,៩៦៨	៧,៧៥៥,០៣៦	៧,៤៨៤,៥៤១	២,១៨៦,៣២៣	១,៩៨៤,១០៧
សមាមាត្រហិរញ្ញវត្ថុ (%)	២០២៥	២០២៤	២០២៣	២០២២	២០២១
អនុបាតចំណូលធៀបលើទ្រព្យសកម្ម (ROA)	៣.៧៦%	៣.២០%	៣.៤៨%	២.០៥%	-២.២០%
អនុបាតចំណូលធៀបលើមូលធនសរុប (ROE)	៤.៤៣%	៤.៣៩%	៤.៨១%	៦.៧៤%	-១០.២០%
អនុបាតប្រាក់ចំណេញ	២៧.៨៨%	២៣.៧៨%	២៧.០៩%	១៤.៨៣%	-១៤.៩០%
អនុបាតចំណូលការប្រាក់ធៀបលើទ្រព្យសកម្ម	២៤.៧៣%	១១.៨០%	១២.៥៨%	១៣.៧៩%	១៤.៥០%





របាយការណ៍ហិរញ្ញវត្ថុរបស់សវនករឯករាជ្យ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥



FINANCE REVIEW



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមភ្ជាប់នូវរបាយការណ៍នេះជាមួយរបាយការណ៍ ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី តទៅហៅថា “ក្រុមហ៊ុន” សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

១. ព័ត៌មានអំពីក្រុមហ៊ុន និងសកម្មភាពសំខាន់ៗ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ជាក្រុមហ៊ុនមហាជនទទួល ខុសត្រូវមានកម្រិត ដែលបានធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជានិងចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម (“MOC”) ក្រោម លេខចុះបញ្ជីលេខ ០០០១០៥១១ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១២ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណ លេខ ម.ហ.០៣៦ ពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវ កម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ក្រុមហ៊ុនក៏បានបន្តជាថ្មី អាជ្ញាប័ណ្ណ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានអនុម័តពីធនាគារជាតិនៃកម្ពុជា (“NBC”) នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ សកម្មភាពចម្បងរបស់ ក្រុមហ៊ុន ផ្ដោតសំខាន់ក្នុងការធ្វើសកម្មភាពអាជីវកម្មមីក្រូហិរញ្ញវត្ថុ និង ការផ្តល់សេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធនានា នៅក្នុងព្រះរាជាណាចក្រ កម្ពុជា។ ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុនមានទីតាំងស្ថិតនៅ អគារ ឌីហ្គេត៧ ជាន់ទី១១ បន្ទប់លេខ ១១-១០, ១១-១១ និង១១-១២ មហាវិថីសហព័ន្ធស្សី ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

២. លទ្ធផលនៃប្រតិបត្តិការ

លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចការរបស់ក្រុមហ៊ុនដល់កាល បរិច្ឆេទនេះ ត្រូវបានកំណត់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ក្រុម ប្រឹក្សាភិបាលពុំមានការស្នើសុំបែងចែកភាគលាភសម្រាប់ ការិយ- បរិច្ឆេទ បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទេ។

៣. ក្រុមប្រឹក្សាភិបាល

សមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន នៅក្នុងអំឡុងការិយ បរិច្ឆេទ និង កាលបរិច្ឆេទនៃរបាយការណ៍នេះមានដូចខាងក្រោម៖

ឈ្មោះ	មុខតំណែង
លោក Neo Tiam Boon	ប្រធានក្រុមប្រឹក្សាភិបាល
លោកស្រី ដូ លីហ័ង	អភិបាល
លោកស្រី Liong Chai Yin, Fiona	អភិបាលឯករាជ្យ

៤. ភាគទុនិក

ភាគទុនិករបស់ក្រុមហ៊ុនអំឡុងការិយបរិច្ឆេទ និង កាលបរិច្ឆេទនៃ របាយការណ៍មានដូចខាងក្រោម៖

ឈ្មោះ	មុខតំណែង
ក្រុមហ៊ុន Sino Tac Group PTE LTD	ភាគទុនិក
លោកស្រី ដូ លីហ័ង	ភាគទុនិក
លោកស្រី Ang Guan Cheng	ភាគទុនិក

៥. សវនករ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទបញ្ចប់នៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើសវនកម្ម ដោយក្រុមហ៊ុន ខេម អ៊ិនធើង & ថាកស៊ីស ឯ.ក ។

៦. ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយ ការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវធានាថា របាយការណ៍ហិរញ្ញវត្ថុ បានរៀបចំឡើងដោយបានបង្ហាញពិតប្រាកដគ្រប់ទិដ្ឋភាព ជាសារវន្ត នូវស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផល នៃប្រតិបត្តិការអាជីវកម្មនិងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់នេះ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញ វត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលក៏តម្រូវឱ្យ៖

ក) អនុវត្តគោលនយោបាយគណនេយ្យសមស្រប ទៅតាមស្តង់ដារ របាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (CIFRS for SMEs) ដែលតម្រូវឱ្យមានការវិនិច្ឆ័យ និងការ ប៉ាន់ស្មានដោយសមហេតុផលហើយបន្ទាប់មកត្រូវអនុវត្តគោលនយោ បាយទាំងនោះឱ្យមានសង្គតិភាព។

ខ) អនុលោមតាមតម្រូវការលាតត្រដាង របស់ស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាស ធុនតូច និងមធ្យម (CIFRS for SMEs) និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃ កម្ពុជា ហើយប្រសិនបើមានការប្រាសចាកណាមួយពីស្តង់ដារទាំងនេះ ក្នុងការបង្ហាញពិតប្រាកដគ្រប់ទិដ្ឋភាពជាសារវន្ត ក្រុមប្រឹក្សាភិបាល ត្រូវប្រាកដថា ការប្រាសចាកទាំងនេះត្រូវបានបង្ហាញ ពន្យល់ និង កំណត់យោបល់លើចំណុចមិនត្រឹមត្រូវក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គ) ថែរក្សាកំណត់ត្រាបញ្ជីគណនេយ្យ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យ មានប្រសិទ្ធភាព។

ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាព នៃដំណើរការអាជីវកម្ម លុះត្រាតែការណ៍មិនសមស្របណាកើតឡើង យើងសន្មតថាប្រតិបត្តិការអាជីវកម្មនាពេល អនាគត និង

ង) គ្រប់គ្រងផ្ទៃក្នុង និង រាល់ការសម្រេចចិត្តសំខាន់ៗដែលប៉ះពាល់ ដល់ប្រតិបត្តិការ និងលទ្ធផលរបស់ក្រុមហ៊ុន ដូច្នេះត្រូវប្រាកដថា សេចក្តីសម្រេចទាំងនោះត្រូវបានបង្ហាញយ៉ាងត្រឹមត្រូវ នៅក្នុងរបាយ ការណ៍ហិរញ្ញវត្ថុ។ ក្រុមប្រឹក្សាភិបាលក៏មានទំនួលខុសត្រូវក្នុងការការពារទ្រព្យសកម្មរបស់ក្រុមហ៊ុនហេតុដូច្នេះហើយ សម្រាប់ការចាត់វិធាន ការសមហេតុផលក្នុងការបង្ការ និងការពារការក្លែងបន្លំ និងភាពមិន ប្រក្រតីផ្សេងៗទៀត។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា ក្រុមហ៊ុនបានអនុវត្តតាមលក្ខខណ្ឌ ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

៧. ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលបានយកចិត្ត ទុកដាក់ទៅលើបញ្ហាដូចខាងក្រោម៖

- ក) ការផ្ទេរជាសារវន្តទាំងអស់ទៅឬពីទុនបម្រុងឬសំវិធានធនក្នុងអំឡុង ពេលឆ្នាំហិរញ្ញវត្ថុត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- ខ) សំវិធានធនលើឱនភាពតម្លៃ នៃឥណទានផ្តល់ដល់អតិថិជន និង ទ្រព្យសកម្មរយៈពេលខ្លីនិងវែងត្រូវធ្វើឡើងតាមការតម្រូវ
- គ) បំណុលទារមិនបានដែលទទួលស្គាល់ត្រូវកាត់ចេញ ប្រសិនបើមាន ឃ) វិធីសាស្ត្រដែលមានស្រាប់ក្នុងការវាយតម្លៃទ្រព្យសកម្ម ឬបំណុល គឺមិនអាចបំភាន់ ឬមិនសមរម្យទេ
- ង) មិនមានករណីណាដែលចំនួនទឹកប្រាក់បង្ហាញ ក្នុងរបាយការណ៍ ហិរញ្ញវត្ថុនាំឱ្យមានការភាន់ច្រឡំនោះទេ
- ច) គ្មានប្រតិបត្តិការ ឬព្រឹត្តិការណ៍ជាសារវន្ត និងមិនធម្មតា កើតមាន ឡើងនៅក្នុងចន្លោះពេល ការិយបរិច្ឆេទបញ្ចប់របាយការណ៍ហិរញ្ញវត្ថុ និងកាលបរិច្ឆេទនៃរបាយការណ៍នេះ អាចប៉ះពាល់ដល់លទ្ធផលនៃ ប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំហិរញ្ញវត្ថុនេះឡើយ
- ឆ) លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុ គឺមិន រងផលប៉ះពាល់ ដោយមតិយោបល់របស់ក្រុមប្រឹក្សាភិបាលដោយ ប្រការណាមួយ ប្រតិបត្តិការ ឬព្រឹត្តិការណ៍ជាសារវន្ត និងមិនប្រក្រតី ផ្សេងៗនោះទេ
- ជ) គ្មានបំណុលយថាហេតុ ឬបំណុលផ្សេងៗរបស់ក្រុមហ៊ុនដែលអាច បង្ខំឱ្យអនុវត្ត ឬទំនងជាអាចអនុវត្តបានក្នុងរយៈពេលដប់ពីរខែ បន្ទាប់ពី

ចុងការិយបរិច្ឆេទបញ្ចប់នៃឆ្នាំហិរញ្ញវត្ថុអាចធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចសង នៅពេលបំណុលដែលដល់កាលកំណត់ ឡើយ ។

៨. ការអនុវត្តលើរបាយការណ៍ហិរញ្ញវត្ថុ

ក្នុងនាមក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ខ្ញុំសូមបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ ត្រូវ បានបង្ហាញពិតប្រាកដគ្រប់ទិដ្ឋភាពជាសារវន្ត រួមមានរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និង របាយការណ៍ ចំណេញ ខាត និងចំណូលពេញលេញផ្សេងៗ របាយការណ៍បម្រែ បម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយ បរិច្ឆេទបញ្ចប់ដោយអនុលោម តាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាស ធុនតូច និង មធ្យម (CIFRS for SMEs) និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា (“NBC”)។

តំណាងក្រុមប្រឹក្សាភិបាល



លោក Ly Kunthai

នាយកប្រតិបត្តិ

រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់

គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ស៊ីធីភីអិលស៊ី

មតិយោបល់លើកលែង

យើងបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុ របស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ស៊ីធីភីអិលស៊ី (“ក្រុមហ៊ុន”) ដែលមានរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងរបាយការណ៍ចំណេញ ខាត និងចំណូល ពេញលេញផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធននិងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលមានសេចក្តីសង្ខេបគោលនយោបាយគណនេយ្យសំខាន់ៗ ដូចមានបង្ហាញក្នុងទំព័រលេខ ៨ ដល់លេខ ៤៣។

តាមមតិយោបល់របស់យើងខ្ញុំ លើកលែងតែបញ្ហាដែលបានពិពណ៌នាក្នុងមូលដ្ឋាននៃការបញ្ចេញមតិ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយត្រូវបានបង្ហាញពិតប្រាកដគ្រប់ទិដ្ឋភាពជាសារវន្ត លើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុនិងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូចនិងមធ្យម (CIFRS for SMEs) រួមជាមួយសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា (“NBC”)។

មូលដ្ឋាននៃការបញ្ចេញមតិយោបល់លើកលែង

យើងមិនអាចទទួលបាន ភស្តុតាងសវនកម្មសមស្របគ្រប់គ្រាន់ ទាក់ទងទៅនឹងឥណទានផ្តល់ដល់អតិថិជនក្នុងទឹកប្រាក់ចំនួន

៧.៥៣៨.៩២៧ ដុល្លារអាមេរិក ដូចដែលបានបង្ហាញក្នុងកំណត់សម្គាល់លេខ ៧ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដោយសារតែសមតុល្យដើមគ្រាន់ឥណទាន ផ្តល់ដល់អតិថិជនមិនអាចពិនិត្យផ្ទៀងផ្ទាត់បានរវាងការចុះបញ្ជីឥណទាន និងការកាត់ត្រាគណនេយ្យរបស់ក្រុមហ៊ុន។ បន្ថែមលើនេះ យើងមិនអាចពិនិត្យផ្ទៀងផ្ទាត់បានរវាងចំណូលមិនទាន់សម្រេចនឹង តារាងគាំទ្ររបស់វាទេ ក្នុងទឹកប្រាក់ចំនួន ៩៣.១៥១

ដុល្លារអាមេរិក ហើយបានរកឃើញភាពខុសគ្នារវាងឱនភាពតម្លៃលើឥណទានផ្តល់ដល់អតិថិជននឹងឯកសារគណនាគាំទ្ររបស់វា ក្នុងទឹកប្រាក់ ចំនួន ១.៥៨៥.៥៦០ដុល្លារអាមេរិក នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។ ជាលទ្ធផលនៃបញ្ហាទាំងនេះ យើងមិនអាចកំណត់ថា តើមានការកែតម្រូវណាមួយ អាចត្រូវបានរកឃើញទាក់ទងទៅនឹងឥណទានផ្តល់ដល់អតិថិជន ចំណូលមិនទាន់សម្រេច ឱនភាពតម្លៃលើឥណទានផ្តល់ដល់អតិថិជន ដែលបានកាត់ត្រា ឬមិនបានកាត់ត្រានិងធាតុផ្សំផ្សេងៗនៃរបាយការណ៍ចំណេញ ខាត និងចំណូលពេញលេញផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍ លំហូរសាច់ប្រាក់។

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“ស.ស.អ.ក”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងផ្នែកការទទួលខុសត្រូវរបស់សវនករ ទៅលើការធ្វើសវនកម្មរបាយការណ៍

ហិរញ្ញវត្ថុក្នុងរបាយការណ៍នេះ។ យើងជឿថាភស្តុតាងសវនកម្មដែលយើងទទួលបាន គឺ គ្រប់គ្រាន់និងសមរម្យដើម្បីផ្តល់មូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ស៊ីធីភីអិលស៊ី សម្រាប់ការិយបរិច្ឆេទបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុនផ្សេងមួយទៀតដែលមានរបាយការណ៍ ចុះនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បង្ហាញពីមតិយោបល់ពិតប្រាកដនិងត្រឹមត្រូវ។

ឯករាជ្យភាព

យើងមានភាពឯករាជ្យពីក្រុមហ៊ុន ដោយអនុលោមទៅតាមស្តង់ដារក្រុមសីលធម៌គណនេយ្យករអន្តរជាតិ សម្រាប់ក្រុមសីលធម៌វិជ្ជាជីវៈគណនេយ្យករអន្តរជាតិ ដែលចេញដោយក្រុមប្រឹក្សាស្តង់ដារនៃក្រុមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (IESBA) រួមជាមួយនឹងតម្រូវការក្រុមសីលធម៌របស់គណនេយ្យករជំនាញ និងសវនករ នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) ដែលពាក់ព័ន្ធនឹងសវនកម្មនៃរបាយការណ៍ហិរញ្ញវត្ថុរបស់យើងលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងបានបំពេញនូវទំនួលខុសត្រូវ ប្រកបដោយក្រុមសីលធម៌ផ្សេងទៀតរបស់យើងតាម (IESBA) និង (វ.គ.ស.ក.)។

ព័ត៌មានគ្រោងពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន គឺជាអ្នកទទួលខុសត្រូវរាល់ព័ត៌មានដែលជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន។ ព័ត៌មាននោះរួមបញ្ចូលទាំងរបាយការណ៍ក្រុមប្រឹក្សាភិបាលដូចមានបង្ហាញក្នុងទំព័រលេខ ១ ដល់លេខ ៣ ប៉ុន្តែមិនបានរួមបញ្ចូលជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍របស់សវនករឡើយ។

ការបញ្ចេញទស្សនៈរបស់ពួកយើងទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គឺមិនបានរាប់បញ្ចូលជាមួយរបាយការណ៍ក្រុមប្រឹក្សាភិបាលឡើយ ហើយពួកយើងក៏មិនបញ្ចេញមតិលើរបាយការណ៍នេះដែរ។ ពាក់ព័ន្ធនឹងការធ្វើសវនកម្ម ទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ទំនួលខុសត្រូវរបស់សវនករ គឺគ្រាន់តែអានពី របាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងពិចារណាថា តើរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល មានភាពមិនស៊ីសង្វាក់គ្នាខ្លាំងជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬ ក៏ការយល់ដឹងរបស់យើងដែលទទួលបានក្នុងអំឡុងពេលធ្វើសវនកម្ម ទំនងជាបង្ហាញពីកំហុសជាសារវន្ត។ ប្រសិនបើយោងទៅតាមការងារដែលពួកយើងបានបំពេញរួចសន្និដ្ឋានថា របាយការណ៍របស់ក្រុមប្រឹក្សាភិបាលមានកំហុសជាសារវន្ត ដែលតម្រូវអោយយើងរាយការណ៍ពីការពិនិត្យ។ យើងគ្មានអ្វីដែលត្រូវរាយការណ៍ពីបញ្ហានេះឡើយ។

**ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលទៅលើ
របាយការណ៍ហិរញ្ញវត្ថុ**

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និង ការបង្ហាញព័ត៌មានគ្រប់ទិដ្ឋភាពជាសារវន្តនៃរបាយការណ៍ ហិរញ្ញវត្ថុរបស់ខ្លួន ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (CIFRS for SMEs) និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃ កម្ពុជា។ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនទទួលខុសត្រូវដូចគ្នាផងដែរ ចំពោះប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ដែលក្រុមប្រឹក្សាភិបាលក្រុមហ៊ុនយល់ ថាមានសារៈប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំ មានកំហុសធ្ងន់ជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬការកាន់ ច្រឡំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាល មានទំនួលខុសត្រូវលើការវាយតម្លៃនិរន្តរភាពរបស់ក្រុមហ៊ុន លាត ត្រដាង រាល់បញ្ហាដែលមានជាប់ពាក់ព័ន្ធជាមួយនឹងនិរន្តរភាពរបស់ ក្រុមហ៊ុន និង ការប្រើប្រាស់មូលដ្ឋាននិរន្តរភាព លើកលែងតែក្រុម ប្រឹក្សាភិបាលមានបំណងចង់បិទក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬគ្មាន ជម្រើសពិតប្រាកដក្រៅពីធ្វើដូច្នេះ។

**ទំនួលខុសត្រូវរបស់សវនករឯករាជ្យទៅលើការ
ធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ**

គោលបំណងរបស់យើងគឺ ដើម្បីទទួលបាននូវការធានាសមហេតុផល អំពីរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងមូល មិនមានកំហុសធ្ងន់ ជាសារវន្ត មិនថាដោយសារការក្លែងបន្លំ ឬការកាន់ច្រឡំ និងការចេញ របាយការណ៍សវនករដែលរាប់បញ្ចូលទាំងទស្សនៈរបស់យើង។

ការធានាសមហេតុផលគឺជាការប្រឹក្សាខ្ពស់នៃការធានា ប៉ុន្តែមិនធានាថា សវនកម្មដែលធ្វើឡើងស្រប តាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“ស.ស.អ.ក”)នឹងរកឃើញកំហុសជាសារវន្ត នៅពេលកើត ឡើងនោះ ទេ។ ការបំភាន់អាចកើតឡើងពីការក្លែងបន្លំ ឬកំហុសហើយត្រូវបាន គេចាត់ទុកថាជាសារវន្ត ក្នុងមួយឬច្រើនករណីបូកបញ្ចូលគ្នា ដែល ករណីទាំងនេះ អាចជះឥទ្ធិពលដល់ការសម្រេចចិត្តខាងសេដ្ឋកិច្ចរបស់ អ្នកប្រើប្រាស់ដែលផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ផ្អែកមួយនៃសវនកម្ម ស្របតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“ស.ស.អ.ក”) យើងអនុវត្តការវិនិច្ឆ័យប្រកប ដោយវិជ្ជាជីវៈ និងរក្សានូវ ជំនាញវិជ្ជាជីវៈក្នុងការធ្វើសវនកម្មទាំងមូល។ យើងក៏៖

ក) កំណត់ និង វាយតម្លៃហានិភ័យនៃភាពមិនត្រឹមត្រូវជាសារវន្ត នៃ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមិនថាដោយសារការក្លែងបន្លំ ឬ កំហុសរៀបចំនិងអនុវត្តនីតិវិធីសវនកម្មឆ្លើយតបទៅនឹងហានិភ័យទាំង នោះ និងទទួលបានភស្តុតាងសវនកម្មដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របដើម្បីផ្តល់ជាមូលដ្ឋានសម្រាប់ទស្សនៈរបស់យើង។ ហានិភ័យ ដែលមិនរកឃើញកំហុសជាសារវន្តដែលបណ្តាលមកពីការ ក្លែងបន្លំខ្ពស់ជាងកំហុសដែលបណ្តាលមកពីកំហុសការក្លែងបន្លំអាច ពាក់ព័ន្ធនឹងការយុបយិត ការក្លែងបន្លំ ការលុប ចោលដោយចេតនា ការលាតត្រដាងមិនពិត ឬការរំលោភប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង។

ខ) ទទួលបានការស្វែងយល់អំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹង សវនកម្មដើម្បីរៀបចំនីតិវិធីសវនកម្ម ដែលសមស្របក្នុងកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងនៃការបញ្ចេញមតិ លើប្រសិទ្ធភាព នៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។

គ) វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបាន ប្រើនិងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាត ត្រដាងដែលពាក់ព័ន្ធដែលធ្វើឡើងដោយក្រុមប្រឹក្សាភិបាល។

ឃ) សន្និដ្ឋានលើភាពសមស្របការប្រើប្រាស់របស់ក្រុមប្រឹក្សាភិបាល លើមូលដ្ឋាននិរន្តរភាពនៃគណនេយ្យ និង ផ្អែកលើភស្តុតាងសវនកម្ម ដែលទទួលបានថាភាពមិនច្បាស់លាស់ជាសារវន្តមានទាក់ទងនឹង ព្រឹត្តិការណ៍ ឬលក្ខខណ្ឌ ដែលអាចធ្វើឱ្យមានការសង្ស័យយ៉ាងខ្លាំង ចំពោះសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ប្រសិន បើយើងសន្និដ្ឋានថាមានភាពមិនច្បាស់លាស់ជាសារវន្តយើងខ្ញុំចាំបាច់ ត្រូវបញ្ចូលទៅក្នុងរបាយការណ៍ របស់សវនកររបស់យើងដើម្បីទាញ ចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានហិរញ្ញវត្ថុ ឬបើការលាត ត្រដាងព័ត៌មានមានលក្ខណៈ មិនគ្រប់គ្រាន់យើងខ្ញុំចាំបាច់ផ្តល់មតិ សវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងផ្អែកលើភស្តុតាង សវនកម្មដែលទទួលបាន រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍ សវនកររបស់យើង។ ទោះយ៉ាងណាព្រឹត្តិការណ៍ ឬ លក្ខខណ្ឌនាពេល អនាគតអាចបណ្តាលឱ្យក្រុមហ៊ុនបញ្ឈប់និរន្តរភាពអាជីវកម្ម។

ង) វាយតម្លៃការបង្ហាញនៃទម្រង់ និង ខ្លឹមសារនៃរបាយការណ៍ហិរញ្ញ វត្ថុរបស់ក្រុមហ៊ុនរួមមានការលាតត្រដាងថាតើរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន មានប្រតិបត្តិការនិងព្រឹត្តិការណ៍ទាំងនោះបង្ហាញដោយ ត្រឹមត្រូវឬទេ។

យើងបានផ្តល់ព័ត៌មានជូនក្រុមប្រឹក្សាភិបាលស្តីពីបញ្ហាផ្សេងៗ វិសាល ភាពនិងពេលវេលាដែលបានគ្រោងទុកសម្រាប់ធ្វើសវនកម្ម និងការរក ឃើញបញ្ហា ជាសារវន្តផ្សេងទៀតដែលមានរួមបញ្ចូលទាំងចំណុចខ្វះ ខាតក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលបានរកឃើញក្នុងអំឡុងពេលសវន កម្មរបស់យើង។

**តំណាងឱ្យក្រុមហ៊ុន ខេម អ៊ិនធើង់ & ថាក់ស៊ីវីស
ស្នងការគណនេយ្យ និងសវនកម្ម**



ឆាត ហេង, CPA, FCCA

នាយកសវនកម្ម

រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

		២០២៥		២០២៤	
ទ្រព្យសកម្ម	សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
				បានកំណត់ឡើងវិញ	
សាច់ប្រាក់ក្នុងដៃ	៤	១៨.៩៩៩	៧៦.០៨២	២១.០៤៨	៨៤.៧១៨
ប្រាក់បញ្ញើ និងប្រាក់កម្ចីជាមួយធនាគារជាតិនៃកម្ពុជា	៥	៤០២.៤៩៧	១.៦១៥.២២០	៤២៦.៣៣៨	១.៧១៦.០១០
ប្រាក់បញ្ញើ និងប្រាក់កម្ចីជាមួយធនាគារផ្សេងៗ	៦	៩៦០.៤៧៩	៣.៨៥៤.៤០២	១.៦៦១.៧២៧	៦.៦៨៨.៤៥១
ឥណទានផ្តល់ដល់អតិថិជន	៧	៧.៥៣៤.៩២៧	៣០.២៣៧.៦៦២	៨.០៦៩.៣៤៨	៣២.៤៧៩.១២៦
ទ្រព្យសកម្មផ្សេងៗ	៨	២០៣.៧២៥	៨១៧.៥៤៨	២៨៧.៦១៥	១.១៩៧.៦៥០
ទ្រព្យ និងគ្រឿងបរិក្ខារ	៩	១៥៦.៩៤០	៦២៩.៨០០	២០៤.៥០៤	៨២៣.១២៩
ទ្រព្យសកម្មអរូបី	១០	១.៤៥៣	៥.៨៣១	២.៥៧០	១០.៣៤៤
ពន្ធពន្យារជាទ្រព្យសកម្ម	២០ (ក)	១៩០.៩៤៤	៧៦៦.២៥៨	-	-
សរុបទ្រព្យសកម្ម		៩.៤៦៩.៩២៤	៣៨.០០២.៨០៣	១០.៦៧៣.១៥០	៤២.៩៩៩.៤២៨
បំណុល					
ប្រាក់កម្ចី	១១	៨៥៧.៦៦៧	៣.៤៤១.៨១៨	២.៤៨៧.៦៦៧	១០.០១២.៨៦០
បំណុលផ្សេងៗ	១២	៦៩.០៥៣	២៧៧.១១០	៩៤.៦៤២	៣៨០.៩៣៤
បំណុលពន្ធលើប្រាក់ចំណូល	២០ (ខ)	២៧៨.៣៨០	១.១១៧.១៣៩	១០៤.០៧០	៤១៨.៨៨២
ប្រាក់កម្ចីពីភាគីសម្ព័ន្ធភាព	២១	២៣៤.៨៥៦	៩៤២.៤៧៧	១៩៧.៥៣៨	៧៩៥.០៩០
សរុបបំណុល		១.៤៣៩.៩៥៦	៥.៧៧៨.៥៤៤	២.៨៨៣.៩១៧	១១.៦០៧.៧៦៦
មូលធន					
ដើមទុន	១៣	៨.០០០.០០០	៣២.០០០.០០០	៨.០០០.០០០	៣២.០០០.០០០
ប្រាក់ចំណេញរក្សាទុក		២៩.៩៦៨	១.០៥០.៧៥៩	(២១០.៧៦៧)	(៨៥០.៤៨២)
លម្អៀងពីអត្រាប្តូរប្រាក់		-	(៨២៦.៥០០)	-	២០២.១៤៤
សរុបមូលធន		៨.០២៩.៩៦៨	៣២.២២៤.២៥៩	៧.៧៨៩.២៣៣	៣១.៣៥១.៦៦២
សរុបបំណុល និង មូលធន		៩.៤៦៩.៩២៤	៣៨.០០២.៨០៣	១០.៦៧៣.១៥០	៤២.៩៩៩.៤២៨

របាយការណ៍ចំណេញ ខាត និងចំណូលពេញលេញផ្សេងៗ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

		២០២៥		២០២៤	
	សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	១៤	១.២១៤.៨៥៣	៤.៨៧២.៧៧៥	១.៣៧៦.៥៦៣	៥.៦០៣.៩៨៨
ចំណាយការប្រាក់	១៥	(៨៥.៨៧៥)	(៣៤៤.៤៤៥)	(១២៥.៥៥២)	(៥១១.១២២)
ចំណូលការប្រាក់សុទ្ធ		១.១២៨.៩៧៨	៤.៥២៨.៣៣០	១.២៥១.០១១	៥.០៩២.៨៦៦
ចំណូលពីប្រតិបត្តិការផ្សេងៗ	១៦	៦២.៣៧២	២៥០.១៧៤	៥៤.២០១	២២០.៦៥២
ចំណាយបុគ្គលិក	១៧	(៤៨២.៨៥៨)	(១.៩៣៦.៧៤៣)	(៤៩៥.០៥២)	(២.០១៥.៣៥៧)
ចំណាយប្រតិបត្តិការ និងរដ្ឋបាល	១៨	(៣០៦.១៣៩)	(១.២២៧.៩២៤)	(៣៨៩.៦៤២)	(១.៥៨៦.២៣៣)
សំវិធានធនលើឱនភាពតម្លៃ	១៩	(៤៦.២៦៣)	(១៨៥.៥៦១)	(៨០.១៦៨)	(៣២៦.៣៦៤)
ចំណេញមុនបង់ពន្ធ		៣៥៦.០៩០	១.៤២៨.២៧៦	៣៤០.៣៥០	១.៣៨៥.៥៦៤
ពន្ធលើប្រាក់ចំណូល	២០ (គ)	១១៧.៩១៧	៤៧២.៩៦៥	(៦៩.៨៥៥)	(២៨៤.៣៨០)
ចំណេញក្នុងឆ្នាំ		៤៧៤.០០៧	១.៩០១.២៤១	២៧០.៤៩៥	១.១០១.១៨៤
ប្រាក់ចំណេញពេញលេញផ្សេងៗ		-	-	-	-
លម្អៀងពីការប្រែសម្រួលរូបិយប័ណ្ណ		-	(៩២.៩៩០)	-	១៨៣.៩១២
សរុបប្រាក់ចំណេញពេញលេញក្នុងឆ្នាំ		៤៧៤.០០៧	១.៨០៨.២៥១	២៧០.៤៩៥	១.២៨៥.០៩៦

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	ដើមទុន	ប្រាក់ចំណេញរក្សាទុក	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
សមតុល្យថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២៤	៨.០០០.០០០	(៥១៥.៤៥៩)	៧.៤៨៤.៥៤១	
ចំណេញក្នុងឆ្នាំ	-	២៧០.៤៩៥	២៧០.៤៩៥	
បានកំណត់ឡើងវិញ	-	៣៤.១៩៧	៣៤.១៩៧	
សមតុល្យថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤	៨.០០០.០០០	(២១០.៧៦៧)	៧.៧៨៩.២៣៣	
ចំណេញក្នុងឆ្នាំ	-	៤៧៤.០០៧	៤៧៤.០០៧	
និយ័តកម្ម	-	(២៣៣.២៧២)	(២៣៣.២៧២)	
សមតុល្យថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥	៨.០០០.០០០	២៩.៩៦៨	៨.០២៩.៩៦៨	
	ដើមទុន	ប្រាក់ចំណេញរក្សាទុក	លម្អៀងអត្រាប្តូរប្រាក់	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
សមតុល្យថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៤	៣២.៦៤៧.០០០	(២.០៩០.៨៨២)	១៨.២៣២	៣០.៥៧៨.៣៥០
ចំណេញក្នុងឆ្នាំ	-	១.១០១.១៨៤	-	១.១០១.១៨៤
បានកំណត់ឡើងវិញ	-	១៣៩.២១៦	-	១៣៩.២១៦
លម្អៀងពីអត្រាប្តូរប្រាក់	(៦៤៧.០០០)	-	១៨៣.៩១២	(៤៦៣.០៨៨)
សមតុល្យថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤	៣២.០០០.០០០	(៨៥០.៤៨២)	២០២.១៤៤	៣១.៣៥១.៦៦២
ចំណេញក្នុងឆ្នាំ	-	១.៩០១.២៤១	-	១.៩០១.២៤១
និយ័តកម្ម	-	-	(៩៣៥.៦៥៤)	(៩៣៥.៦៥៤)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(៩២.៩៩០)	(៩២.៩៩០)
សមតុល្យថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥	៣២.០០០.០០០	១.០៥០.៧៥៩	(៨២៤.៥០០)	៣២.២២៥.២៥៩

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	សម្គាល់	២០២៥		២០២៤	
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនបង់ពន្ធ		៣៥៦.០៩០	១.៤២៨.២៧៦	៣៤០.៣៥០	១.៣៨៥.៥៦៤
និយ័តកម្មសម្រាប់៖					
រំលស់	៩	៥៤.៦៦៧	២១៩.២៦៩	៦៥.៤៥៦	២៦៦.៤៧១
ខាតក្នុងការលក់ចេញទ្រព្យ និងគ្រឿងបរិក្ខារ	៩	-	-	៧៨.៥៨៦	៣១៩.៩២៤
រំលស់ទ្រព្យសកម្មអរូបី	១០	១.១១៧	៤.៤៨០	២.៧៤០	១១.១៥៥
សវិធានធនលើឱនភាពតម្លៃ	១៩	៤៦.២៦៣	១៨៥.៥៦១	៨០.១៦៨	៣២៦.៣៦៤
ប្រតិបត្តិការចំណេញមុនប្រែប្រួលទុនបង្វិល		៤៥៨.១៣៧	១.៨៣៧.៥៨៦	៥៦៧.៣០០	២.៣០៩.៤៧៨
ប្រែប្រួល៖					
តំណទានផ្តល់ដល់អតិថិជន	៧	៤៨៨.១៥៨	១.៩៥៨.០០២	៤០៤.៥៣១	១.៦៤៦.៨៤៦
ទ្រព្យសកម្មផ្សេងៗ	៨	៨៣.៨៩០	៣៣៦.៤៨៣	(៥៩.០១៦)	(២៤០.២៥៤)
បំណុលផ្សេងៗ	១២	(២៥.៥៨៩)	(១០២.៦៣៧)	(៣០.០៣២)	(១២២.២៦០)
លំហូរសាច់ប្រាក់បានមកពីសកម្មភាពប្រតិបត្តិការ		១.០០៤.៥៩៦	៤.០២៩.៤៣២	៨៨២.៧៨៣	៣.៥៩៣.៨១០
ពន្ធលើប្រាក់ចំណូល	២០ (ខ)	១០១.២៨៣	៤០៦.២៤៦	(១៤.០៦៨)	(៥៧.២៧១)
លំហូរសាច់ប្រាក់សុទ្ធបានមកពីសកម្មភាពប្រតិបត្តិការ		១.១០៥.៨៧៩	៤.៤៣៥.៦៨០	៨៦៨.៧១៥	៣.៥៣៦.៥៣៩
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងគ្រឿងបរិក្ខារ	៩	(៧.១០៣)	(២៨.៤៩០)	(១៧១.៧៤៣)	(៦៩៩.១៦៦)
លំហូរសាច់ប្រាក់សុទ្ធបានមកពី/(ត្រូវបានប្រើក្នុង) សកម្មភាពវិនិយោគ		(៧.១០៣)	(២៨.៤៩០)	(១៧១.៧៤៣)	(៦៩៩.១៦៦)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់ប្រាក់កម្ចី	១១	(១.៦៣០.០០០)	(៦.៥៣៧.៩៣០)	-	-
ការខ្ចីប្រាក់	២១	៣៧.៣១៨	១៤៩.៦៨២	-	-
លំហូរសាច់ប្រាក់សុទ្ធត្រូវបានប្រើក្នុងសកម្មភាពហិរញ្ញប្បទាន		(១.៥៩២.៦៨២)	(៦.៣៨៨.២៤៨)	-	-
ការផ្លាស់ប្តូរសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល *		(៧២៧.១៧៨)	(២.៩១៦.៧១២)	៦៩៦.៩៧២	២.៨៣៧.៣៧៣
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាថ្ងៃទី០១ ខែមករា		១.៧០៩.១១៣	៦.៨៧៩.១៧៩	១.០១២.១៤១	៤.១៣៤.៥៩៥
លម្អៀងពីបង្កការប្រែប្រួលរូបិយប័ណ្ណ		-	(២១.៩៦៣)	-	(៩២.៧៨៩)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាថ្ងៃទី៣១ ខែធ្នូ		៩៨១.៩៣៥	៣.៩៤០.៥០៤	១.៧០៩.១៤១	៦.៨៧៩.១៧៩

របាយការណ៍លំហូរសាច់ប្រាក់ (តបប)

*មានប្រតិបត្តិការមិនមែនសាច់ប្រាក់ ហើយមានការកែតម្រូវត្រូវបានធ្វើឡើងចំពោះប្រាក់ចំណេញរក្សាទុកមានដូចខាងក្រោម៖

ឈ្មោះគណនី	២០២៥	
	ឥណទាន (ដុល្លារអាមេរិក)	ឥណទាន (ដុល្លារអាមេរិក)
ប្រាក់ចំណេញរក្សាទុក	២៣៣.២៧២	
ពន្ធលើប្រាក់ចំណូល	៦០.១៦៦	
ចំណូលផ្សេងៗ	៤៥៤	
ចំណូលពន្ធលើប្រាក់ចំណូល		២៣០.២៨៦
ប្រាក់កម្ចីពីភាគីសម្ព័ន្ធភាគី		៣៧.៣១៨
ទ្រព្យសកម្មផ្សេងៗ		២៣.៥៩៤
ចំណូលការប្រាក់		២.៦៩៤

ការផ្ទៀងផ្ទាត់នូវសាច់ប្រាក់ និងសាច់ប្រាក់សមមូល នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ & ២០២៤ ៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	១៨.៩៥៩	៧៦.០៨២	២១.០៤៨	៨៤.៧១៨
ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារជាតិនៃកម្ពុជា (មិនរាប់បញ្ចូលប្រាក់បញ្ញើតាមបទប្បញ្ញត្តិ)	២.៤៩៧	១០.០២០	២៦.៣៣៨	១០៦.០១០
ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារផ្សេងៗ	៩៦០.៤៧៩	៣.៨៥៤.៤០២	១.៦៦១.៧២៧	៦.៦៨៨.៤៥១
ចំណូលពីប្រតិបត្តិការផ្សេងៗ	៩៨១.៩៣៥	៣.៩៤០.៥០៤	១.៧០៩.១១៣	៦.៨៧៩.១៧៩

ផលិតផលនិងសេវាកម្ម

ក្លាយជាម្ចាស់រថយន្តក្នុងក្តីស្រមៃ
តម្រូវនេះ!!

ការប្រាក់កាន់តែទាប

ការអនុម័តកាន់តែរហ័ស

អគារទីប្រចាំ ជាន់ទី ១១ បង្អស់លេខ ១០-១១-១២ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិ១០ សង្កាត់ផ្សារដេប៉ូឌី ខណ្ឌទួលគោក រាជធានីភ្នំពេញ
The Gateway Office Tower, 11th Floor, Unit 10-11-12, Russian Federation Blvd, Phum 10, Sangkat Phsar Depout, Khan Toul Kork, Phnom Penh

ពង្រីកទំហំអាជីវកម្ម ហោប៉ៅកាន់តែប្រសើរជាងមុន
ឈ្មួញ ស៊ីធី

200%

អគារទីប្រចាំ ជាន់ទី ១១ បង្អស់លេខ ១០-១១-១២ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិ១០ សង្កាត់ផ្សារដេប៉ូឌី ខណ្ឌទួលគោក រាជធានីភ្នំពេញ
The Gateway Office Tower, 11th Floor, Unit 10-11-12, Russian Federation Blvd, Phum 10, Sangkat Phsar Depout, Khan Toul Kork, Phnom Penh

អត្រាការប្រាក់កាន់តែទាប ដាក់ស្មើកាន់តែងាយស្រួល
ឈ្មួញ ឥណទានឆ្នោយខ្លួន

70% ទំនេរ

អគារទីប្រចាំ ជាន់ទី ១១ បង្អស់លេខ ១០-១១-១២ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិ១០ សង្កាត់ផ្សារដេប៉ូឌី ខណ្ឌទួលគោក រាជធានីភ្នំពេញ
The Gateway Office Tower, 11th Floor, Unit 10-11-12, Russian Federation Blvd, Phum 10, Sangkat Phsar Depout, Khan Toul Kork, Phnom Penh

អត្រាការប្រាក់កាន់តែទាប ដាក់ស្មើកាន់តែងាយស្រួល
ឈ្មួញ ឥណទានរហ័ស ចិត្តស្ងប់

\$1,000

អគារទីប្រចាំ ជាន់ទី ១១ បង្អស់លេខ ១០-១១-១២ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិ១០ សង្កាត់ផ្សារដេប៉ូឌី ខណ្ឌទួលគោក រាជធានីភ្នំពេញ
The Gateway Office Tower, 11th Floor, Unit 10-11-12, Russian Federation Blvd, Phum 10, Sangkat Phsar Depout, Khan Toul Kork, Phnom Penh

HOME LOAN

High-Value Loans, Low Interest Rates, Quick Approvals, Flexible Repayment Plans

អគារទីប្រចាំ ជាន់ទី ១១ បង្អស់លេខ ១០-១១-១២ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិ១០ សង្កាត់ផ្សារដេប៉ូឌី ខណ្ឌទួលគោក រាជធានីភ្នំពេញ
The Gateway Office Tower, 11th Floor, Unit 10-11-12, Russian Federation Blvd, Phum 10, Sangkat Phsar Depout, Khan Toul Kork, Phnom Penh

ផលិតផលនិងសេវាកម្ម



ផលទានផ្ទាល់ខ្លួន

ផ្តល់ជូនបុគ្គលដែលមានឯកសារសម្គាល់នូវការបស់ ឡាន ម៉ូតូ ដើម្បីដាក់ស្នើកម្ចី សម្រាប់ដាក់ដំណោះស្រាយបញ្ហាហិរញ្ញវត្ថុ ដូចជា ការចំណាយចាំបាច់ ការជួសជុលផ្ទះ ការបើកអាជីវកម្មតូចៗ ឬចំណាយផ្ទាល់ខ្លួនផ្សេងៗជាដើម ប្រកបដោយប្រសិទ្ធភាព លឿនក្នុងការអនុម័ត ។



ផលទានរហ័ស

ផ្តល់ជូនបុគ្គលដែលមានចំណូលទៀតទាត់ ដើម្បីអាចបំពេញនូវតម្រូវការហិរញ្ញវត្ថុផ្ទាល់ខ្លួន ក្នុងស្ថានភាពផ្សេងៗ ដោយផ្តល់ជម្រើសដែលអាចទុកចិត្តបាន សមស្រប និងមានសុវត្ថិភាព។ មន្ត្រីទំនាក់ទំនងដែលមានបទពិសោធន៍ច្រើនឆ្នាំនឹងផ្តល់សេវាកម្មជូនដល់អ្នក ជាមួយនឹងការរក្សាការសម្ងាត់ ។



ផលទានយានយន្ត

ប្រាក់កម្ចីនេះមានគោលបំណង ជួយអ្នកដែលមានក្តីស្រមៃចង់មានរថយន្តផ្ទាល់ខ្លួន ជាមួយ ឥណទានយានយន្ត ពី ស៊ីធី លោកអ្នកនឹងទទួលបានដំណោះស្រាយហិរញ្ញវត្ថុដែលរហ័ស និងទុកចិត្តបាន សម្រាប់អ្នកទិញយានយន្តគ្រប់ប្រភេទ ។



ផលទានអាជីវកម្មខ្នាតតូច

គឺជាដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម គ្រប់វិស័យ ដើម្បីបន្ថែមស្តុក ពង្រីកប្រតិបត្តិការ បង្កើនសមត្ថភាពការផលិត។ យើងផ្តល់សេវាដោយលឿនរហ័ស លក្ខខណ្ឌច្បាស់លាស់ និងភាពបត់បែនតាមលក្ខណៈអាជីវកម្មរបស់អ្នក។



ផលទានកែលម្អរចនាប្រាង្គ

បង្កើតឡើងដើម្បីជួយអតិថិជនកំពុងមានគម្រោងទិញផ្ទះថ្មី សាងសង់ផ្ទះ ឬកែលម្អផ្ទះចាស់ ឥណទានកែលម្អរចនាប្រាង្គ គឺជាដៃគូហិរញ្ញវត្ថុដែលអាចជួយអ្នកឲ្យសម្រេចក្តីស្រមៃបានយ៉ាងជឿជាក់ សម្រេចគោលដៅដោយមានលក្ខខណ្ឌបត់បែន និងដំណើរការងាយស្រួល ។

សកម្មភាពផ្សេងៗ



កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់



សិក្ខាសាលាអំពីឯកសារគណនេយ្យ




កិច្ចប្រជុំអំពីលទ្ធផលប្រចាំត្រីមាស



វគ្គបណ្តុះបណ្តាលផ្នែកគណនេយ្យ

សកម្មភាពផ្សេងៗ



ពិធីប្រជុំនាយកសភា



វគ្គបណ្តុះបណ្តាលផ្នែកហានិភ័យឥណទាន



ការចែកប័ណ្ណសរសើរបុគ្គលិកប្រចាំឆ្នាំ



វគ្គបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុ

សកម្មភាពផ្សេងៗ



ពិធីសូត្រមន្ត ថ្ងៃបុណ្យចូលឆ្នាំខ្មែរ



០៨មីនា ថ្ងៃបុណ្យសិទ្ធិនារី



ការលេងល្បែងប្រជាប្រិយថ្ងៃបុណ្យចូលឆ្នាំខ្មែរ




ការផ្សព្វផ្សាយផលទានតាមសាខា



កិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ ២០២៥



ការបរិច្ចាគស្បៀងអាហារទៅជនភាសសិក



កិច្ចប្រជុំផ្តល់ៈកម្មការប្រតិបត្តិការ



កម្មវិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តភោគអំពិល



ថ្ងៃខួបកំណើតបុគ្គលិក



ការលេងកីឡាមិត្តភាពរបស់បុគ្គលិក

ពានរង្វាន់សាខាឆ្នើម ២០២៥



សាខាតាម្នាវ



សាខាជ្រោយចង្វារ



សាខាទឹកថ្លា

ទីតាំងប្រតិបត្តិការ

ការិយាល័យកណ្តាល

- អាសយដ្ឋាន៖ អគារឌីហ្គីតល ជាន់ទី11 បន្ទប់10-11-12
មហាវិថីសហព័ន្ធរុស្ស៊ី ភូមិ10 សង្កាត់ផ្សារដំបូងទី1
ខណ្ឌទួលគោក រាជធានីភ្នំពេញ
- អ៊ីមែល៖ info@citymfi.com.kh
- គេហទំព័រ៖ www.city.com.kh
- លេខទូរស័ព្ទ៖ 087 567 812 / 023 221 499

សាខាតាខ្មៅ

អគារលេខ01 ផ្លូវ21 ភូមិថ្មី1 សង្កាត់តាខ្មៅ
ក្រុងតាខ្មៅ ខេត្តកណ្តាល
លេខទូរស័ព្ទ៖ 087 567 804

សាខាទឹកថ្លា

អគារលេខ A95-A97 មហាវិថីសហព័ន្ធរុស្ស៊ី
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
លេខទូរស័ព្ទ៖ 087 567 802

សាខាអង្គស្នួល

អគារលេខ10 ផ្លូវជាតិលេខ4 ភូមិបែកចាន
ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
លេខទូរស័ព្ទ៖ 087 567 805

សាខាព្រែកឯង

អគារលេខ6A ផ្លូវជាតិលេខ1 ភូមិបឹងឈូក
សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
លេខទូរស័ព្ទ៖ 087 567 803

សាខាជ្រោយចង្វារ

អគារលេខF12 ផ្លូវជាតិលេខ6A ភូមិខ្នុរ សង្កាត់
ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
លេខទូរស័ព្ទ៖ 087 567 806



ឥណទានអាជីវកម្មខ្នាតតូច



ឥណទានយានយន្ត



ឥណទានកែលម្អរចនាប្រាង្គ



ឥណទានផ្ទាល់ខ្លួន



ឥណទានហ្វេស



023 221 499

info@citymfi.com.kh
www.citymfi.com.kh

